

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**របាយការណ៍ហិរញ្ញវត្ថុ
ក្នុងកាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
និង**

របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីអង្គការ

អង្គការ ៖ អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

លេខបញ្ជីចុះឈ្មោះ ៖ ៨២៦ ស.ជ.ណ

ការិយាល័យចុះបញ្ជី ៖ ផ្លូវលេខ៧, ភូមិនគរបាជ័យ, ឃុំអំពិល
ស្រុក កំពង់សៀម, ខេត្ត កំពង់ចាម
ព្រះរាជាណាចក្រកម្ពុជា

សមាជិកក្រុមប្រឹក្សាភិបាល ៖	លោក Kurt Bredenberg	ប្រធានក្រុមប្រឹក្សាភិបាល
	លោកស្រី ទី រតនា	លេខាធិការ
	លោក Isac Lyne	សមាជិក
	លោក ហួរ សុខវត្ថុ	សមាជិក
	លោកជំទាវ អនហេង លក្ខណា	សមាជិក
	កញ្ញា សុខ វណ្ណារី	សមាជិក
	កញ្ញា ណារ៉ា សុខេមា	សមាជិក

គណៈកម្មាធិការប្រតិបត្តិ ៖	លោកស្រី ឆុន ស្រស់	នាយិកាប្រតិបត្តិ
	លោក អូន គឹមសេង	នាយករង
	លោក សុខ វណ្ណារី	ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស
	លោក ហៀង យឹម	ប្រធានផ្នែកហិរញ្ញវត្ថុ
	កញ្ញា អ៊ុន ចាន់ធី	ប្រធានគ្រប់គ្រងផ្នែកសាលាក្តីញញឹម និងតំណាងបុគ្គលិក
	លោកស្រី ចាន់ សំណាង	ប្រធានផ្នែកគ្រប់គ្រងគម្រោង

សវនករ ៖ វីចន៍ & ផាតនើរ

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

របាយការណ៍ហិរញ្ញវត្ថុ

ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

១

របាយការណ៍របស់សវនករឯករាជ្យ

២ - ៤

របាយការណ៍ចំណូល និងចំណាយ

៥

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

៦ - ១៥



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ របស់ **អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម** (ហៅកាត់ថា “អង្គការ”) ក្នុងការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពពិតជាសារវន្តទាំងអស់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (ហៅកាត់ថា “CFRS for NFPEs”) ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

- ជ្រើសរើសគោលនយោបាយគណនេយ្យដែលសមស្រប និងត្រូវយកអនុវត្តប្រកបដោយសង្ខតភាព
- អនុលោមតាមតម្រូវការបង្ហាញ តាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (ហៅកាត់ថា “CFRS for NFPEs”)
- រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ និង ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការប្រតិបត្តិការលើកលែងតែក្នុងករណីមិនសមស្របក្នុងការសន្មតថា អង្គការនឹងបន្តធ្វើប្រតិបត្តិការ របស់ខ្លួននាពេលអនាគត និង
- ត្រួតពិនិត្យ និងដឹកនាំអង្គការឱ្យមានប្រសិទ្ធភាព លើរាល់ការសម្រេចចិត្តជាសារវន្ត ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការអង្គការ ហើយត្រូវប្រាកដថាភារកិច្ចនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏ត្រូវទទួលខុសត្រូវផងដែរ ក្នុងការថែរក្សាការពារទ្រព្យសម្បត្តិរបស់អង្គភាព ដូច្នេះហើយក៏ត្រូវចាត់វិធានការឱ្យសមស្រប ដើម្បីទប់ស្កាត់ និងបង្ការការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល ត្រូវទទួលខុសត្រូវក្នុងការផ្តល់ និងបានផ្តល់ជូនសវនករ នូវរាល់កំណត់ត្រាគណនេយ្យ ឯកសារយោង និងឯកសារផ្សេងៗ កំណត់ហេតុ និងរាល់ព័ត៌មាន និងការបកស្រាយដែលពាក់ព័ន្ធណាមួយ ដែលបញ្ជាក់ដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរដែលចាំបាច់សម្រាប់ការធ្វើសវនកម្ម។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា អង្គការបានអនុវត្តនូវរាល់តម្រូវការដូចមានចែងខាងលើ។

សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំ តំណាងឱ្យក្រុមប្រឹក្សាភិបាលនៃ **អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម** (ហៅកាត់ថា “អង្គការ”) សូមជូនមតិថា របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយ រួមជាមួយនឹងកំណត់សម្គាល់ បង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពពិតជាសារវន្តទាំងអស់ ដែលរួមមាន សាច់ប្រាក់ និងសមតុល្យធនាគាររបស់អង្គការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងចំណូល និងចំណាយ ក្នុងការិយបរិច្ឆេទបញ្ចប់ខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ។

តំណាងឱ្យក្រុមប្រឹក្សាភិបាល

លោកស្រី ឆន ស្រស់
នាយិកាប្រតិបត្តិ

ខេត្តកំពង់ចាម ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះក្រុមប្រឹក្សាភិបាលនៃអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ **អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម** (ហៅកាត់ថា “អង្គការ”) ដែលមានរបាយការណ៍ចំណូល និងចំណាយ ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពពិតជាសារវន្ត ដែលមានសាច់ប្រាក់ និងសមតុល្យធនាគាររបស់អង្គការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងចំណូល និងចំណាយ ក្នុងការិយបរិច្ឆេទបញ្ចប់ខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (ហៅកាត់ថា “CFRS for NFPEs”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកនៃ **ការទទួលខុសត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** នៃរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំមានឯករាជ្យភាពពីអង្គការ ដោយអនុលោមតាមក្រមសីលធម៌សម្រាប់គណនេយ្យករអាជីព របស់ក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (“IESBA Code”) រួមនឹងលក្ខខណ្ឌតម្រូវវិជ្ជាជីវៈ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវផ្សេងទៀតរបស់យើងខ្ញុំនៅក្នុងវិជ្ជាជីវៈស្របតាមតម្រូវការទាំងនេះ និង IESBA Code។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុសមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ការសន្មត់ចូលរួមលើបញ្ហា - ការវិភាគលើការបែកចាយ និងការប្រើប្រាស់

របាយការណ៍ហិរញ្ញវត្ថុរបស់យើងខ្ញុំ គឺមានបំណងសម្រាប់តែអង្គការប្រើប្រាស់តែប៉ុណ្ណោះ និងមិនមានគោលបំណងផ្សេងទៀតឡើយ ហើយរបាយការណ៍ហិរញ្ញវត្ថុនេះមិនគួរចែកចាយ ឬប្រើប្រាស់ដោយភាគីដទៃឡើយ។ មតិរបស់យើងខ្ញុំ មិនត្រូវបានកែប្រែទាក់ទងនឹងបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ហើយក៏ទទួលខុសត្រូវលើប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលគ្មានកំហុសឆ្គងជាសារវន្ត ដោយសារតែការកែប្រែបន្ត ឬ ការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់អង្គការ ក្នុងការបន្តនិរន្តរភាពប្រតិបត្តិការ បង្ហាញតាមការពាក់ព័ន្ធនូវករណីដែលទាក់ទងទៅនឹងនិរន្តរភាពនៃដំណើរប្រតិបត្តិការ និង ប្រើប្រាស់មូលដ្ឋាននិរន្តរភាពប្រតិបត្តិការនៃគណនេយ្យ លើកលែងតែគណៈគ្រប់គ្រង មានបំណងចង់បញ្ឈប់ប្រតិបត្តិការអង្គការ ឬ មិនមានជម្រើសណាមួយផ្សេងពីនេះ។

ថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យលើដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ។



របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះក្រុមប្រឹក្សាភិបាលនៃអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (ក)

ការទទួលខុសត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានការធានាអះអាងដោយសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងដើម្បីចេញរបាយការណ៍សវនកម្មយ ដែលរួមបញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដោយសមហេតុផល គឺជាការធានាដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាមួយដែលថា សវនកម្មឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញកំហុសឆ្គងជាសារវន្តណាមួយនៅពេលដែលវាកើតឡើងឡើយ។ កំហុសឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬភ័ន្តច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្តប្រសិនបើកំហុសឆ្គងមួយ ឬកំហុសឆ្គងជាមួយ ពួកវាអាចនឹងត្រូវបានគេរំពឹងដោយសមហេតុផលថានឹងជះឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ផ្នែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវវិធានវិនិច្ឆ័យ និងរក្សាមជ្ឈិមធម៌និយមវិជ្ជាជីវៈ នៅក្នុងការធ្វើសវនកម្ម។ យើងខ្ញុំក៏ ៖

- ធ្វើការកំណត់ និងវាយតម្លៃលើហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ មិនថាដោយសារការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងធ្វើការរៀបចំនិងអនុវត្តនូវនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងកំហុសនៃការភ័ន្តច្រឡំ ដោយសារកំហុសឆ្គងនៃការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬការមិនអនុវត្តតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីតាក់តែងនូវនីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណង ដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់អង្គការឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពប្រតិបត្តិការនៃគណនេយ្យរបស់គណៈគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើងពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចបង្កឲ្យមានមន្ទិលសង្ស័យជាសារវន្តលើលទ្ធភាពរបស់អង្គការ ដើម្បីបន្តនិរន្តរភាពប្រតិបត្តិការដៃគូទៅ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត តម្រូវឲ្យយើងខ្ញុំត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ចំពោះការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែមតិរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលប្រមូលបាន ត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគតអាចបណ្តាលឲ្យអង្គការ មិនអាចបន្តនិរន្តរភាពប្រតិបត្តិការបាន។
- ធ្វើការវាយតម្លៃលើការបង្ហាញ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមទាំងការលាតត្រដាងព័ត៌មាន និងថាវាត្រូវបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលសម្រេចបាននូវការបង្ហាញដោយសមស្រប និងត្រឹមត្រូវ។

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះក្រុមប្រឹក្សាភិបាលនៃអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (ក)

ការទទួលខុសត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (ក)

យើងខ្ញុំធ្វើការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ច អំពីបញ្ហាផ្សេងៗ ពាក់ព័ន្ធទៅនឹងវិសាលភាព និងពេលវេលាធ្វើសវនកម្មដែលបានគ្រោងទុក និងកំហុសឆ្គងសំខាន់ៗដែលរកឃើញ ដោយរួមមាន ចំណុចខ្វះខាតសំខាន់ៗនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំកំណត់បានក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាង រ៉េចស៍ & ប៉ារីងហ្គ



អេ ប៊ុនថេក

ដៃគូសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

របាយការណ៍ចំណូល និងចំណាយ

ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកិច្ចប្រតិបត្តិការ					
មូលនិធិទទួលបានពីម្ចាស់ជំនួយ	៤	៥៧៣,៨៤០	២,៣០១,៦៧២	៦៧៤,៦២០	២,៧៤៦,៣៧៨
ចំណូលកិច្ចប្រតិបត្តិការផ្សេងៗ		៨,៩៩៤	៣៦,០៧៥	៣១,៣៨៣	១២៧,៧៦០
ចំណូលពីសហគ្រាសសង្គម	៥	២១៥,៨៤៩	៨៦៥,៧៧០	២០៦,៥៤៨	៨៤០,៨៥៧
ចំណូលកិច្ចប្រតិបត្តិការសរុប		៧៩៨,៦៨៣	៣,២០៣,៥១៧	៩១២,៥៥១	៣,៧១៤,៩៩៥
ចំណាយកិច្ចប្រតិបត្តិការ					
ចំណាយរដ្ឋបាល	៦	២១៤,៥៥០	៨៦០,៥៦០	២៩៦,៣៧៤	១,២០៦,៥៣៩
ចំណាយលើសកម្មភាពគម្រោង	៧	២២០,៣១១	៨៨៣,៦៦៧	៣៤០,១០៤	១,៣៨៤,៥៦៣
ចំណាយលើសហគ្រាសសង្គម	៨	២៧៧,២៨៣	១,១១២,១៨២	២៨៥,៩៥៤	១,១៦៤,១១៩
ចំណាយកិច្ចប្រតិបត្តិការសរុប		៧១២,១៤៤	២,៨៥៦,៤០៩	៩២២,៤៣២	៣,៧៥៥,២២១
អតិរេក ឬ (ខ្វិះភាព) កិច្ចប្រតិបត្តិការ		៨៦,៥៣៩	៣៤៧,១០៨	(៩,៨៨១)	(៤០,២២៦)
ចំណាយមូលធន					
ចំណាយទិញធនធាន	៩	៤៨,៤១៧	១៩៤,២០១	១៨,៧៦៨	៧៦,៤០៥
ការកើនឡើង/(ថយចុះ) សាច់ប្រាក់ និងសមតុល្យ					
ធនាគារ		៣៨,១២២	១៥២,៩០៧	(២៨,៦៤៩)	(១១៦,៦៣១)
សាច់ប្រាក់ និងសមតុល្យធនាគារនាដើមគ្រា		២១៥,៩៧១	៨៦៩,២៨៣	២៤៤,៦២០	៩៩៩,២៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២,៥១៥)	-	(១៣,៣៥៩)
សាច់ប្រាក់ និងសមតុល្យធនាគារនាចុងគ្រា		២៥៤,០៩៣	១,០១៩,៦៧៥	២១៥,៩៧១	៨៦៩,២៨៣
តំណាងដោយ៖					
សាច់ប្រាក់ក្នុងដៃ	១០	២,៣២៩	៩,៣៤៦	១,១២០	៤,៥០៨
សាច់ប្រាក់នៅធនាគារ	១១	២៥១,៧៦៤	១,០១០,៣២៩	២១៤,៨៥១	៨៦៤,៧៧៥
សាច់ប្រាក់ និងសមតុល្យធនាគារ		២៥៤,០៩៣	១,០១៩,៦៧៥	២១៥,៩៧១	៨៦៩,២៨៣

កំណត់សម្គាល់ដែលមានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**អំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១. សាវតា និងសកម្មភាព

១.១ អំពីអង្គការ

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (ហៅកាត់ថា “អង្គការ”) បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ជាអង្គការ
ក្រៅរដ្ឋាភិបាល ជាមួយក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០០៥ ដែលមានលេខចុះបញ្ជី ៨២៦ សជណ។

អង្គការ ត្រូវបានបង្កើតឡើងថ្ងៃទី៥ ខែមករា ឆ្នាំ២០០៥ ដោយព្រះសង្ឃ ៧អង្គ នៅវត្តនគរបារជ័យ។ អង្គការមិនធ្វើការបម្រើឲ្យ
គណបក្សនយោបាយ ឬក៏ផ្សព្វផ្សាយពីសាសនារបស់សមាជិកខ្លួនឡើយ។ អង្គការគឺជាអង្គការសហគមន៍មួយ ដែលបានបង្កើត
ឡើង ក្រោមគោលការណ៍ព្រះពុទ្ធសាសនានៃមេត្តាធម៌ ដើម្បីផ្តល់សិទ្ធិអំណាចដល់ជនងាយរងគ្រោះ និងលើកកម្ពស់ដល់ការ
ចូលរួមដោយមេត្តាធម៌ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ដើម្បីរួមចំណែកលុបបំបាត់ទុក្ខលំបាកដែលជៀសមិនរួច ។

ទស្សនៈវិស័យ៖

អង្គការមានទស្សនៈជំរុញឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយឯករាជ្យភាព និងជីវភាពរស់នៅប្រកបដោយសុវត្ថិភាព។

បេសកកម្ម៖

បេសកកម្មរបស់អង្គការ គឺផ្តល់អំណាច និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសស្ត្រី
កុមារ និងយុវជន តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍វិស័យអប់រំ សុខមាលភាព និង ជីវភាពរស់នៅ ដោយភាពជាដៃគូជាមួយដៃគូ
ផ្សេងៗទៀត។

គុណតម្លៃស្នូល៖

ដោយមានឫសគល់នៅក្នុងការប្រៀនប្រដៅពុទ្ធសាសនានៃការប្រតិបត្តិមេត្តាធម៌ អង្គការប្រកាន់ខ្ជាប់និងលើកតម្កើងគុណតម្លៃ
ដូចខាងក្រោម៖

- ជួយអ្នកក្រីក្រ៖ ការលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ។
- សាមគ្គីភាព៖ កសាងទំនុកចិត្ត ភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមកដូចជាគ្រួសារ។
- លទ្ធិប្រជាធិបតេយ្យ៖ លើកកម្ពស់សម្លេងរួមពីសហគមន៍ ភាគីពាក់ព័ន្ធ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងការចូលរួមពីភាគី
ទាំងអស់នៅក្នុងដំណើរនៃការធ្វើសេចក្តីសម្រេច។
- នវានុវត្តន៍៖ ការធ្វើកិច្ចការរួមគ្នា និងភាពជាដៃគូ នៅពេលដែលអាចធ្វើទៅបាន ដើម្បីពង្រីកឥទ្ធិពលជាអតិបរិមា។
- សុចរិតភាព និងភាពទទួលខុសត្រូវ៖ នៅក្នុងការគ្រប់គ្រង និងការប្រើប្រាស់ជំនួយត្រូវបានទទួលខុសត្រូវខ្ពស់ និងមាន
តម្លាភាពដល់សហគមន៍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធ។

យុទ្ធសាស្ត្រ៖

- បង្កើតកម្មវិធីឆ្លងកាត់ដែលរួមចំណែកដល់ជីវភាពរស់នៅប្រកបដោយសន្តិភាព ជាពិសេសសម្រាប់ស្ត្រី យុវជន និងក្រុម
ងាយរងគ្រោះ។
- ពង្រីកគម្រោង ដើម្បីដោះស្រាយតម្រូវការរបស់យុវជន និងជនចំណាកស្រុកដែលមានសក្តានុពល និងផ្តល់ប្រាក់ចំណូល
ដើម្បីជួយដល់ អង្គការឲ្យកាន់តែមាននិរន្តរភាព។
- ពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃ និងការសិក្សា ដើម្បីបង្ហាញពីផលប៉ះពាល់។
- បង្កើត និងអនុវត្តយុទ្ធសាស្ត្រផ្តល់មូលនិធិ ដើម្បីគាំទ្រផលប៉ះពាល់ប្រកបដោយនិរន្តរភាព។
- ពង្រឹងសមត្ថភាពអង្គការដើម្បីគាំទ្រគុណភាពកម្មវិធី និងការរៀនសូត្រ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តុលាការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១. សាវតារ និងសកម្មភាព (ត)

១.១ អំពីអង្គការ (ត)

អាសយដ្ឋានចុះបញ្ជីរបស់អង្គការស្ថិតនៅ ផ្លូវលេខ៧ ភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ អង្គការមាននិយោជិតចំនួន ៤៧ នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ និយោជិតចំនួន៤៧ នាក់)។

១.២ ប្រតិបត្តិការរបស់សហគ្រាសសង្គម

(i) ភោជនីយដ្ឋានស្នាយល៍

ភោជនីយដ្ឋានស្នាយល៍ គឺជាអាហារដ្ឋានដែលដំណើរការក្រោមសកម្មភាពគម្រោងរបស់អង្គការ ក្នុងគោលបំណងបង្កើតជា គម្រោងជំនួយ ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់អង្គការ។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ សហគ្រាសបានចុះបញ្ជី និងទទួលបានប៉ាតង់ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ធ្វើប្រតិបត្តិការភោជនីយដ្ឋានស្នាយល៍ ដែលជាផ្នែកមួយក្នុងចំណោម សកម្មភាពប្រតិបត្តិការរបស់អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម។ អនុលោមតាមលក្ខខណ្ឌតម្រូវ ក្នុងការ ប្រកាសពន្ធលើសកម្មភាពនៃប៉ាតង់នេះ បញ្ជីគណនេយ្យរបស់ភោជនីយដ្ឋានស្នាយល៍ ត្រូវបានកត់ត្រាដាច់ដោយឡែក ពីបញ្ជី គណនេយ្យនៃអង្គការដែលមិនស្វែងរកប្រាក់ចំណេញ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់អង្គការ ប្រតិបត្តិការ របស់ភោជនីយដ្ឋានស្នាយល៍ ត្រូវបានដាក់បញ្ចូលទៅតាមខ្ទង់ចំណូល និងចំណាយនីមួយៗ។

(ii) ហាន់ជ័យបាមប៊ូរីសត

ហាន់ជ័យបាមប៊ូរីសត គឺជាមណីយដ្ឋានដែលដំណើរការក្រោមសកម្មភាពគម្រោងរបស់អង្គការ ក្នុងគោលបំណងបង្កើតជា គម្រោងជំនួយ ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់អង្គការ។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សហគ្រាសបានចុះបញ្ជី និងទទួលបាន ប៉ាតង់ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ធ្វើប្រតិបត្តិការមណីយដ្ឋាន ហាន់ជ័យបាមប៊ូរីសត ដែលជាផ្នែកមួយក្នុងចំណោម សកម្មភាពប្រតិបត្តិការរបស់អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម។ អនុលោមតាមលក្ខខណ្ឌតម្រូវក្នុងការ ប្រកាសពន្ធលើសកម្មភាពនៃប៉ាតង់នេះ បញ្ជីគណនេយ្យរបស់ហាន់ជ័យបាមប៊ូរីសត ត្រូវបានកត់ត្រាដាច់ដោយឡែក ពីបញ្ជី គណនេយ្យនៃអង្គការដែលមិនស្វែងរកប្រាក់ចំណេញ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់អង្គការ ប្រតិបត្តិការ របស់ហាន់ជ័យបាមប៊ូរីសត ត្រូវបានដាក់បញ្ចូលទៅតាមខ្ទង់ចំណូល និងចំណាយនីមួយៗ។

២. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានរៀបចំឡើងក្រោមសម្មតិកម្មតម្លៃដើមប្រវត្តិសាស្ត្រ និងអនុលោមតាមស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (ហៅកាត់ថា “CFRS for NFPEs”) ដែលអនុវត្តតាមមូលដ្ឋានសាច់ ប្រាក់សុទ្ធនៃគណនេយ្យ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

តុលាការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានអនុម័តប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានគេអនុវត្តយ៉ាងជាប់លាប់ ចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញលើកលែងតែមានលក្ខខណ្ឌតម្រូវណាមួយចែងផ្ទុយពីនេះ។

៣.១ រូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណដែលត្រូវបង្ហាញ

ប្រាក់រៀលជារូបិយប័ណ្ណជាតិនៃប្រទេសកម្ពុជា ក៏ប៉ុន្តែដោយហេតុថា អង្គការមានប្រតិបត្តិការភាគច្រើនជាប្រាក់ដុល្លារអាមេរិក និងធ្វើការកាត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួន ជាប្រាក់ដុល្លារអាមេរិក គណៈគ្រប់គ្រងបានកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណដែលត្រូវបង្ហាញរបស់អង្គការ ពីព្រោះរូបិយប័ណ្ណនេះឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃសកម្មភាពសេដ្ឋកិច្ចទៅតាមប្រតិបត្តិការ និងកាលៈទេសៈរបស់អង្គការ។

រាល់ប្រតិបត្តិការជារូបិយប័ណ្ណបរទេសក្រៅពី ប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការ។ រាល់ភាពលម្អៀងខុសគ្នានៃអត្រាប្តូរប្រាក់ចំពោះការទូទាត់ប្រតិបត្តិការ និងការបកប្រែសាច់ប្រាក់ និងសមតុល្យធនាគារ ជារូបិយប័ណ្ណបរទេសក្រៅពីប្រាក់ដុល្លារនៅដំណាច់ការិយបរិច្ឆេទ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូល និងចំណាយ។

៣.២ ការបង្ហាញជាប្រាក់រៀល

ការប្តូរប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលត្រូវបានបង្ហាញ ដើម្បីបំពេញតាមតម្រូវការ ដោយអនុលោមទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ របាយការណ៍ចំណូល និងចំណាយ ដែលត្រូវបានបកប្រែជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមភាគប្រចាំឆ្នាំ។ ធនធាន និង កិច្ចសន្យា ត្រូវបានបកប្រែតាមអត្រាប្តូរប្រាក់នៅចុងឆ្នាំ។ ភាពលម្អៀងនៃលទ្ធផលអត្រាប្តូរប្រាក់ទាំងអស់ដែលកើតឡើង ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូល និងចំណាយ។

អង្គការប្រើអត្រាប្តូរប្រាក់ជាផ្លូវការដូចខាងក្រោម៖

ការិយបរិច្ឆេទរបាយការណ៍	អត្រានៅចុងការិយបរិច្ឆេទ	អត្រាប្តូរប្រាក់មធ្យមភាគ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១ ដុល្លារអាមេរិក = ៤.០១៣ រៀល	១ ដុល្លារអាមេរិក = ៤.០១១ រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ ដុល្លារអាមេរិក = ៤.០២៥ រៀល	១ ដុល្លារអាមេរិក = ៤.០៧១ រៀល

ការប្តូរប្រាក់រៀលនេះគឺសម្រាប់គោលបំណងអនុលោមតាមច្បាប់តែប៉ុណ្ណោះ ហើយពុំគួរត្រូវយកមកសន្មតថាគួរលេខជាប្រាក់រៀល ប្រាក់ដុល្លារ ត្រូវបាន ឬអាចត្រូវបាន ឬនាពេលអនាគតនឹងត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នេះ ឬអត្រាផ្សេងៗទៀតនោះឡើយ។

ចំនួនទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កប់ទៅជា ដុល្លារអាមេរិក និងពាន់រៀល តាមចំនួនខ្ទង់ដែលជិតបំផុត។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៣.៣ ចំណូល និងចំណាយ

ចំណូល រួមមានសាច់ប្រាក់ទាំងអស់ដែលទទួលបាន ឬក្នុងរូបទាំងស្រាយហ៊ុនធនាគារ ក្នុងកំឡុងឆ្នាំ។ មូលនិធិ ដែលទទួលបាន ដោយអង្គការពីម្ចាស់ជំនួយ ចំណូលពីសហគ្រាសសង្គម និងប្រាក់ចំណូលផ្សេងទៀត ត្រូវបានទទួលស្គាល់ជាចំណូលកិច្ចប្រតិបត្តិការ។

ចំណាយ រួមមានសាច់ប្រាក់ទាំងអស់ដែលបានទូទាត់ក្នុងកំឡុងឆ្នាំ ទាក់ទងទៅនឹងគោលបំណងរបស់អង្គការ និងប្រតិបត្តិការរបស់សហគ្រាសសង្គម។ ការទូទាត់ទាក់ទងនឹងសកម្មភាពរបស់អង្គការ និងប្រតិបត្តិការរបស់សហគ្រាសសង្គម ត្រូវបានទទួលស្គាល់ថាជាចំណាយប្រតិបត្តិការ ខណៈពេលដែលការទូទាត់ទាក់ទងនឹងការទិញទ្រព្យសម្បត្តិត្រូវបានទទួលស្គាល់ថាជាការចំណាយមូលធន។ សម្រាប់គោលបំណងគ្រប់គ្រង និងត្រួតពិនិត្យ អង្គការបានរក្សាការចុះបញ្ជីទ្រព្យសម្បត្តិ។

៣.៤ សាច់ប្រាក់ និងសមតុល្យធនាគារ

សាច់ប្រាក់ និងសមតុល្យធនាគារ រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ដែលអាចប្តូរជាសាច់ប្រាក់បានដោយងាយស្រួលក្នុងតម្លៃជាក់លាក់ ហើយប្រឈមនឹងហានិភ័យតិចតួចនៃការផ្លាស់ប្តូរតម្លៃរបស់វា។

៣.៥ អត្ថប្រយោជន៍និយោជិត

(ក) មូលនិធិប្រាក់បំណាច់

អង្គការបានបង្កើនប្រាក់មូលនិធិជំនួយប្រាក់បំណាច់និយោជិតទាំងអស់។ មូលនិធិនឹងត្រូវបានផ្តល់ឲ្យទៅបុគ្គលិកនៅថ្ងៃណាមួយពីការងារ រួមជាមួយនឹងការទូទាត់ប្រាក់ខែចុងក្រោយ។ មូលនិធិប្រាក់បំណាច់ ត្រូវបានគណនាតាមអត្រា ៥% នៃប្រាក់ខែរបស់និយោជិត។

(ខ) ប្រាក់បំណាច់អតីតភាពការងារ

និយោជិតដែលស្ថិតនៅក្រោមកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) នឹងទទួលបានប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹង ១៥ថ្ងៃ នៃចំនួនប្រាក់ខែសរុបដែលគាត់ទទួលបានជារៀងរាល់ឆ្នាំ។ ការទូទាត់ទាំងនេះត្រូវធ្វើរៀងរាល់ប្រាំមួយខែម្តង គឺនៅ ថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ។ ប្រាក់បំណាច់អតីតភាពការងារមិនអាចអនុវត្តបានចំពោះនិយោជិត ដែលត្រូវបានបណ្តេញចេញពីការងារដោយសារការប្រព្រឹត្តខុសវិន័យ ឬកំហុសធ្ងន់ធ្ងរ។ ប្រាក់បំណាច់អតីតភាពការងារ ត្រូវបានទទួលស្គាល់ជាការចំណាយ នៅពេលដែលមានការទូទាត់ដល់និយោជិត ក្នុងខែមិថុនា និងខែធ្នូ រួមជាមួយនឹងការទូទាត់ប្រាក់ខែប្រចាំខែ។

(គ) មូលនិធិសោធននិវត្តន៍

យោងតាមអនុក្រឹត្យលេខ៣២អនក្រ.បក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ និងប្រកាសលេខ ១៧០/២២ អ.ល.វ.ត ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ការទូទាត់ប្រាក់សោធននិវត្តន៍ គឺជាកាតព្វកិច្ចសម្រាប់និយោជក និងនិយោជិតទាំងអស់។ សម្រាប់រយៈពេលប្រាំឆ្នាំដំបូង ការរួមចំណែកប្រាក់សោធននិវត្តន៍ត្រូវបានកំណត់ជាបួនភាគរយ (៤%) នៃប្រាក់បៀវត្សប្រចាំខែបច្ចុប្បន្នរបស់និយោជិត ដែលក្នុងនោះពីរភាគរយ (២%) គឺជាកាតព្វកិច្ចរបស់និយោជក ដោយនិយោជិតត្រូវបង់ប្រាក់ដែលនៅសល់។ ប្រាក់ឈ្នួលកាតព្វកិច្ចអប្បបរមាកំណត់ចំនួន ៤០ ម៉ឺនរៀល និងប្រាក់ឈ្នួលកាតព្វកិច្ចខ្ពស់បំផុតគឺ ១.២ លានរៀល។ ការរួមចំណែកសោធននិវត្តន៍នេះនឹងកើនឡើងដល់ប្រាំបីភាគរយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

មូលនិធិសោធននិវត្តន៍បុគ្គលិក ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅពេលដែលការទូទាត់ត្រូវបានបង់ទៅបេឡាជាតិរបបសន្តិសុខសង្គម។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៣.៦ ពន្ធដារ

ពន្ធលើប្រាក់ចំណូល

អង្គការបានធ្វើការចុះបញ្ជីជា អង្គការមិនស្វែងរកប្រាក់ចំណេញ ជាមួយក្រសួងមហាផ្ទៃ ហើយត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលស្របតាម មាត្រាទី ៩ នៃច្បាប់ស្តីពីពន្ធដារនៅកម្ពុជា ទាក់ទងនឹងសកម្មភាពមិនស្វែងរកប្រាក់ចំណេញ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការរបស់សហគ្រាសសង្គមទាំងពីរ ត្រូវមានកាតព្វកិច្ចជាប់ពន្ធលើប្រាក់ចំណូល ដោយសារតែវាត្រូវបានចាត់ទុកថាទាក់ទងនឹងសកម្មភាពស្វែងរកប្រាក់ចំណេញ។

ពន្ធអាករលើតម្លៃបន្ថែម (អ.ត.ប)

អង្គការ បានចុះបញ្ជីពន្ធអាករលើតម្លៃបន្ថែម។ សម្រាប់សកម្មភាពមិនស្វែងរកប្រាក់ចំណេញ ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺរួមបញ្ចូលអាករលើតម្លៃបន្ថែម ដោយសារអាករលើធាតុចូលដែលបានបង់គឺមិនអាចដកវិញបានទេ។ ទោះជាយ៉ាងណាក៏ដោយ អាករលើតម្លៃបន្ថែមត្រូវបានគិតដោយឡែកពីគ្នាលើចំនួនដែលបានទូទាត់ និងទទួលបានក្រោមប្រតិបត្តិការរបស់សហគ្រាសសង្គមទាំងពីរ ដែលត្រូវបានចាត់ទុកថាជាសកម្មភាពបង្កើតប្រាក់ចំណេញ។

ការចំណាយលើពន្ធផ្សេងៗទៀត ត្រូវបានទទួលស្គាល់នៅពេលទូទាត់ចំណាយ។ សមតុល្យពន្ធដែលត្រូវបង់នៅកាលបរិច្ឆេទរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ក្រោមតារាងធនធានដែលមាន និងកិច្ចសន្យា ។

៣.៧ ការលុបចោលប្រតិបត្តិការអន្តរកម្ម

ប្រតិបត្តិការអន្តរកម្មរវាងអង្គការ និងប្រតិបត្តិការសហគ្រាសសង្គម ត្រូវបានលុបចោល ក្នុងគោលបំណងនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ។ អាស្រ័យហេតុនេះ ចំនួនទឹកប្រាក់ដែលពាក់ព័ន្ធត្រូវបានបង្ហាញនៅលើមូលដ្ឋានទឹកប្រាក់សុទ្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

៣.៨ សម្ព័ន្ធភាគី

សម្ព័ន្ធភាគី គឺជាបុគ្គល ឬអង្គភាពដែលមានសមត្ថភាព ដោយផ្ទាល់ ឬដោយប្រយោល ក្នុងការគ្រប់គ្រងអង្គការ ឬប្រើប្រាស់ឥទ្ធិពលជាសារវន្តលើអង្គការក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។

៤. មូលនិធិទទួលបានពីម្ចាស់ជំនួយ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
EcoSolidar	៣៣៨,៦០០	១,៣៥៨,១២៥	៣០៣,៦០៣	១,២៣៥,៩៦៨
EcoSolidar - Hanchey Bamboo Resort	១១០,០០០	៤៤១,២១០	១០០,០២៧	៤០៧,២១០
WVI TRUST FUND	១០៣,៥១២	៤១៥,១៨៦	១៧៧,៥៣២	៧២២,៧៣៣
La Maison Des Enfants	១៣,៧៧៣	៥៥,២៤៤	៣៨,៣៩៩	១៥៦,៣២២
ChildFund D-EYE Grants	៧,៩៥៥	៣១,៩០៧	-	-
AEA-EU-COSAVED	-	-	៥៥,០៥៩	២២៤,១៤៥
	<u>៥៧៣,៨៤០</u>	<u>២,៣០១,៦៧២</u>	<u>៦៧៤,៦២០</u>	<u>២,៧៤៦,៣៧៨</u>

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៥. ចំណូលពីសហគ្រាសសង្គម

ចំណូលនេះ គឺជាប្រាក់ចំណូលដែលបានមកពីសហគ្រាសសង្គមទាំងពីរ ដែលរួមមាន ភោជនីយដ្ឋានស្នាយល័ និងហាន់ជ័យ បាមប៊ូរីសត។

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភោជនីយដ្ឋានស្នាយល័	១០៥,៤២៦	៤២២,៨៦៤	១១០,៣៦៨	៤៤៩,៣០៨
ហាន់ជ័យបាមប៊ូរីសត	១១០,៤២៣	៤៤២,៩០៦	៩៦,១៨០	៣៩១,៥៤៩
	<u>២១៥,៨៤៩</u>	<u>៨៦៥,៧៧០</u>	<u>២០៦,៥៤៨</u>	<u>៨៤០,៨៥៧</u>

៦. ចំណាយរដ្ឋបាល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រាក់បៀវត្សរ៍	១១៤,៥៧១	៤៥៩,៥៤៤	១៤៨,៦៨៧	៦០៥,៣០៥
ចំណាយរដ្ឋបាល	៩៨,៣៩៥	៣៩៤,៦៦៣	១៤៣,៧៦៧	៥៨៥,២៧៥
ចំណាយការជួល	១,៥៨៤	៦,៣៥៣	៣,៩២០	១៥,៩៥៩
	<u>២១៤,៥៥០</u>	<u>៨៦០,៥៦០</u>	<u>២៩៦,៣៧៤</u>	<u>១,២០៦,៥៣៩</u>

៧. ចំណាយលើសកម្មភាពគម្រោង

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការអនុវត្តគម្រោង	២១៩,៥៩១	៨៨០,៧៨០	៣១២,៩១២	១,២៧៣,៨៦៤
ចំណាយលើកម្មវិធី (*)	៧២០	២,៨៨៧	២៧,១៩២	១១០,៦៩៩
	<u>២២០,៣១១</u>	<u>៨៨៣,៦៦៧</u>	<u>៣៤០,១០៤</u>	<u>១,៣៨៤,៥៦៣</u>

(*) ការចំណាយនេះតំណាងឲ្យសាច់ប្រាក់ចំណាយសម្រាប់ការសាងសង់អគារនៅ ហាន់ជ័យបាមប៊ូរីសត។ ការសាងសង់នេះត្រូវបានផ្តល់មូលនិធិដោយ អង្គការ EcoSolidar ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៨. ចំណាយលើសហគ្រាសសង្គម

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភោជនីយដ្ឋានស្នាយល័				
ចំណាយរដ្ឋបាល	៤៧,២៤២	១៨៩,៤៨៨	៤៨,៨៦៧	១៩៨,៩៣៨
ចំណាយប្រាក់បៀវត្សរ៍	២៤,៦៩៩	៩៩,០៦៨	២៦,៧៨៣	១០៩,០៣៤
ចំណាយការជួល	១២,០០០	៤៨,១៣២	១១,៩០០	៤៨,៤៤៥
ចំណាយទឹកភ្លើង	៤,៦៧១	១៨,៧៣៥	៤,៥១៦	១៨,៣៨៥
ចំណាយលើពន្ធផ្សេងៗ	-	-	៣,២៤១	១៣,១៩៤
ការជួសជុល និងថែទាំ	៩៨៩	៣,៩៦៧	១,២៧៦	៥,១៩៥
ចំណាយទីផ្សារ និងពាក់ព័ន្ធ	១,៦៦៤	៦,៦៧៤	៥៣១	២,១៦២
ពន្ធលើប្រាក់ចំណូល	៩៧៧	៣,៩១៩	២,៧៧១	១១,២៨១
	៩២,២៤២	៣៦៩,៩៨៣	៩៩,៨៨៥	៤០៦,៦៣៤
ហាងជ័យបាមប៊ូរីសតិ				
ចំណាយរដ្ឋបាល	៦២,២៨៦	២៤៩,៨២៩	៤៩,៦០៤	២០១,៩៣៨
ចំណាយប្រាក់បៀវត្សរ៍	៨៧,៧១៦	៣៥១,៨២៩	៩៧,១៤៦	៣៩៥,៤៨១
ចំណាយទឹកភ្លើង	១៤,០៣៩	៥៦,៣១០	១៣,៨០៤	៥៦,១៩៦
ចំណាយលើពន្ធផ្សេងៗ	៣៨	១៥២	៤,៥២៤	១៨,៤១៧
ការជួសជុល និងថែទាំ	១,០៤៧	៤,២០០	១៥,១៩១	៦១,៨៤៣
ចំណាយទីផ្សារ និងពាក់ព័ន្ធ	១៤,៨៤១	៥៩,៥២៧	២,២២៩	៩,០៧៤
ពន្ធលើប្រាក់ចំណូល	៣,៧៩៣	១៥,២១៤	៩៣២	៣,៧៩៤
ចំណាយផ្សេងៗ	១,២៨១	៥,១៣៨	២,៦៣៩	១០,៧៤២
	១៨៥,០៤១	៧៤២,១៩៩	១៨៦,០៦៩	៧៥៧,៤៨៥
	២៧៧,២៨៣	១,១១២,១៨២	២៨៥,៩៥៤	១,១៦៤,១១៩

៩. ចំណាយទិញបទពន្ធនាគារ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កុំព្យូទ័រ និងឧបករណ៍ព័ត៌មានវិទ្យា	១៤,០១៧	៥៦,២២៣	១០,៧៦៥	៤៣,៨២៥
យានយន្ត	៣៤,៤០០	១៣៧,៩៧៨	-	-
បរិក្ខារការិយាល័យ	-	-	៨,០០៣	៣២,៥៨០
	៤៨,៤១៧	១៩៤,២០១	១៨,៧៦៨	៧៦,៤០៥

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១០. សាច់ប្រាក់នៅក្នុងដៃ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម	៦២០	២,៤៨៨	៥២៧	២,១២១
សហគ្រាសសង្គម៖				
ភោជនីយដ្ឋានស្វាយល្អ	៨៥៧	៣,៤៣៩	២៨៤	១,១៤៣
ហាន់ជ័យបាមប៊ូរីសត	៨៥២	៣,៤១៩	៣០៩	១,២៤៤
	២,៣២៩	៩,៣៤៦	១,១២០	៤,៥០៨

១១. សាច់ប្រាក់នៅធនាគារ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម	២១៦,១៧៥	៨៦៧,៥១០	១៨៣,៣៤១	៧៣៧,៩៤៨
សហគ្រាសសង្គម៖				
ភោជនីយដ្ឋានស្វាយល្អ	២៩,៥៩៤	១១៨,៧៦១	២១,៣៣៥	៨៥,៩៥៤
ហាន់ជ័យបាមប៊ូរីសត	៥,៩៩៥	២៤,០៥៨	១០,១៥៥	៤០,៨៧៣
	២៥១,៧៦៤	១,០១០,៣២៩	២១៤,៨៣១	៨៦៤,៧៧៥

សាច់ប្រាក់នៅធនាគារ តំណាងឱ្យគណនីធនាគារសន្សំដែលរក្សាជាមួយធនាគារក្នុងស្រុក។ គណនីសន្សំទទួលបានអត្រាការប្រាក់ចាប់ពី ០.៥០% ទៅ ២% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៤: ០.៥០% ទៅ ២% ក្នុងមួយឆ្នាំ)។

១២. ប្រតិបត្តិការជាមួយសម្ព័ន្ធភាគី

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណៈគ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ	៧៦,៥០១	៣០៦,៨៤៦	៨៥,៦៦៤	៣៤៨,៧៣៨
	៧៦,៥០១	៣០៦,៨៤៦	៨៥,៦៦៤	៣៤៨,៧៣៨

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៣. តារាងធនធានដែលមាន និងកិច្ចសន្យា

	២០២៥			២០២៤	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ និងសមតុល្យនៅធនាគារ៖	១០,១១	២៥៤,០៩៣	១,០១៩,៦៧៥	២១៥,៩៧១	៨៦៩,២៨៣
ដក៖ កិច្ចសន្យា	(ក)	(១,៥៨៤)	(១,៥៨៤)	(៣,៩៤៩)	(១៥,៨៩៥)
បំណុលផ្សេងៗ	(ខ)	(៤៣,៤៣០)	(១៧៤,២៨៤)	(៣៩,០៩៨)	(១៥៧,៣៦៩)
ធនធានដែលមាន		២០៩,០៧៩	៨៤៣,៨០៧	១៧២,៩២៤	៦៩៦,០១៩

(ក) កិច្ចសន្យា

អង្គការ មានកិច្ចសន្យា លើការជួលការិយាល័យដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេល មួយឆ្នាំ	១,៥៨៤	៦,៣៥៧	៣,៩៤៩	១៥,៨៩៥
	១,៥៨៤	៦,៣៥៧	៣,៩៤៩	១៥,៨៩៥

(ខ) បំណុលផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បំណាច់ត្រូវបង់	៤១,៣៤២	១៦៥,៩០៥	៣៧,៩១៥	១៥២,៦០៨
ពន្ធត្រូវបង់ផ្សេងៗ	១,៩២៧	៧,៧៣៣	៩៣៣	៣,៧៥៥
បំណុលផ្សេងៗ	១៦១	៦៤៦	២៥០	១,០០៦
	៤៣,៤៣០	១៧៤,២៨៤	៣៩,០៩៨	១៥៧,៣៦៩

១៤. យថាភាពពន្ធដារ

ពន្ធដារ គឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងវាយតម្លៃដោយអាជ្ញាធរពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ (GDT)។ ដោយសារតែការបកស្រាយផ្សេងៗគ្នានៃច្បាប់ និងបទប្បញ្ញត្តិពន្ធដារ ប្រតិបត្តិការមួយចំនួនអាចងាយនឹងមានបញ្ហាប្រឈមជាមួយដោយអាជ្ញាធរពន្ធដារ ដែលអាចបណ្តាលឱ្យមានបំណុលពន្ធបន្ថែម ការវាយកំណត់ពន្ធឡើងវិញ និងការដាក់ពិន័យ។

គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានកត់ត្រា និងបង់ពន្ធគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយច្បាប់ពន្ធដារ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការបកស្រាយនេះត្រូវបានជំទាស់ដោយអាជ្ញាធរពន្ធដារ អង្គការអាចនឹងត្រូវទទួលបាននូវការកំណត់ពន្ធឡើងវិញ ការដាក់ពិន័យ និងការប្រាក់។ ឆ្នាំសារពើពន្ធនៅតែបើកចំហដើម្បីត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ សម្រាប់រយៈពេលបីឆ្នាំជាមួយនឹងការបន្ថែមដែលអាចមានរហូតដល់ ដប់ឆ្នាំ ក្នុងករណីសង្ស័យថាមិនគោរពតាមច្បាប់ និងបទប្បញ្ញត្តិពន្ធដារ។

អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៥. ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍

អង្គការបានវាយតម្លៃពីព្រឹត្តិការណ៍បន្ទាប់ពីបញ្ចប់កាលបរិច្ឆេទរបាយការណ៍ រហូតដល់កាលបរិច្ឆេទនៃការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុនេះ។ ក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា មិនមានព្រឹត្តិការណ៍សំខាន់ៗណាមួយ តម្រូវឱ្យមាននិយ័តកម្ម ឬការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនោះទេ។

១៦. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានអនុម័តបោះផ្សាយ ដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។